

សំឡេងមួយក្នុងចំណោមនៃការភ័យខ្លាច

ការភ័យខ្លាច ការភ័យច្រឡំ អាកប្បកិរិយាមិនសមហេតុផល និងការភ័យស្លន់ស្លាភីជាការពិត ហើយបច្ចុប្បន្ននេះ មានគ្រោះថ្នាក់មួយ កំពុងតែរីករាលដាលពាសពេញពិភពលោក ។ ខ្ញុំកំពុងតែនិយាយអំពីការរីករាលដាល នឹងប្រតិកម្មរបស់ មនុស្សជាច្រើនចំពោះវីរុសកូរ៉ូណាដែលមាន ឈ្មោះថា កូវីដ-១៩ ។ ថ្មីៗនេះបានប្រកាសពីជំងឺរាតត្បាតមួយ ដោយអង្គការ សុខភាពពិភពលោក (WHO) ។

ការរីករាលដាលកាន់តែខ្លាំង ដែលយើងជួបប្រទះនាពេលបច្ចុប្បន្ននេះ ប្រហែលជាមិនដូច្នោះទេ មេរោគនេះធ្ងន់ធ្ងរណា ដូចអ្វីដែលវាមាន ប៉ុន្តែ ការភ័យខ្លាចឥឡូវនេះកំពុងធ្វើឱ្យប៉ះពាល់ ដល់ជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក និង បង្កឱ្យមានវិបត្តិហិរញ្ញវត្ថុសកលផងដែរ វិបត្តិនេះអាចកាន់តែអាក្រក់ឡើងៗ មុនពេលវារីលត្រឡប់មកល្អប្រសើរឡើងវិញ អ្នកខ្លះកំពុងស្តីបន្ទោសលើប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កើតបានឱ្យមានការភ័យខ្លាច និងព័ត៌មានមិនសមហេតុផល ខណៈ ពេលដែល ប្រព័ន្ធផ្សព្វផ្សាយបង្ហាញអំពីភាពត្រឹមត្រូវ របស់ខ្លួនឯងដោយនិយាយថា នេះគ្រាន់តែរាយការណ៍ព័ត៌មាន ប៉ុណ្ណោះ ។ នេះប្រហែលជាការពិត ប៉ុន្តែ វាមិនមានភាពសមប្រកប វាគ្រាន់តែជាចេតនាក្នុងការទាក់ទាញ ការចាប់អារម្មណ៍ ពីទស្សនិកជន ដែលមិនអាចជួយអ្វីដល់ស្ថានភាពនោះទេ ។ មេដឹកនាំនៃប្រទេសមួយចំនួន នៅលើសកលលោក ក៏មិនមាន យន្តការអ្វីជួយនោះទេ ពោលតាមរយៈការមិនទទួលស្គាល់ខ្លួនឯង ខ្វះវិចារណញ្ញាណ មនោគតិអ្នកអាង និងសេចក្តីថ្លែង ការណ៍ដែលមិនប្រក្រតី ។

យើងត្រូវការ ការពិត!

មេដឹកនាំប្រកបដោយការទទួលខុសត្រូវ នៅជុំវិញពិភពលោកកំពុងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងគំនិតផ្តួច ផ្តើមនានាក្នុងគោលបំណង កាត់បន្ថយផលប៉ះពាល់ ដល់ប្រជាពលរដ្ឋរបស់ផងខ្លួន ។ ទាំងនេះពិតជាថ្ងៃពិសេសណាស់ ។ ទោះបីជាយើងមិនបានដើរលើផ្លូវនេះពីមុនទេ ប៉ុន្តែ វាមិនមែនជាទីបញ្ចប់នៃពិភពលោកនោះទេ ។ ដោយគ្មានការសង្ស័យ នៅក្នុងរយៈពេលយ៉ាងខ្លីនេះ នឹងមានភាពខុសប្លែកគ្នាតាមវិធីសំខាន់ៗមួយចំនួន ហើយថ្ងៃខាងមុខ ក៏មើលទៅនៅតែមិន អាចប្រាកដបាន ។ ទោះបីយ៉ាងណាក៏ដោយកុំភ័យខ្លាចអី! យើងនឹងអាចឆ្លងកាត់បញ្ហានេះជាមួយគ្នា ។

តើមេរោគមួយនេះធ្វើឱ្យព្រះភ្នាក់ផ្អើលដែរឬទេ? ទេ មិនមែនទាល់តែសោះ! អ្នកណាដែលមានត្រចៀក ឲ្យអ្នកនោះ ស្តាប់សេចក្តី ដែលព្រះវិញ្ញាណមានបន្ទូលដល់ពួកជំនុំទាំងប៉ុន្មានចុះ ។ ដើម្បីដកស្រង់ឃ្លាចាស់ “ ការអស់សង្ឃឹមរបស់ មនុស្ស គឺជាឱកាសរបស់ព្រះ ” ។ យើង ជាប្រជាជនរបស់ព្រះ ត្រូវតែជាផ្នែកមួយនៃចម្លើយនេះ មិនមែនជាអ្នកដែលបង្កើត កភាពភ័យខ្លាច និងភាពច្របូកច្របល់ ។ រូបកាយរបស់ព្រះគ្រីស្ទ ត្រូវតែបន្លឺសំឡេងនៃវិញ្ញាណ និងក្តីសង្ឃឹមក្នុងគ្រាដ៏ លំបាកនេះ ។

សុភាសិត ១២:២៥ ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឱ្យរញ្ជួយចុះ តែពាក្យក្រ្ត១ម៉ាត់នឹងធ្វើឱ្យរីករាយឡើង ។

ចាប់ផ្តើមជាមួយ

ឡុងដោន ដែលជួបជុំគ្នាថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យចុងក្រោយ (ខែសីហា ទី៣ ឆ្នាំ ២០២០) ។

“ អ្នក (ព្រះវិហារ) គឺជាសំឡេង ។ សំឡេងនៃហេតុផល និងក្តីសង្ឃឹមសម្រាប់ពិភពលោក ដែលគ្មានសង្ឃឹម ។ សំឡេង ដើម្បីប្រកាសពីភាពរុងរឿង នៃព្រះដ៏មានព្រះជន្មរស់ មិនត្រូវនៅស្ងៀមស្ងាត់ទេ សម្រាប់សព្វថ្ងៃនេះ ប៉ុន្តែ ត្រូវតែនិយាយ ដោយក្លាហាន អំពីក្តីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ គឺដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ” ។

ពាក្យទំនាយនេះគឺជាការរំលឹក នៅក្នុងគ្រាចលាចលនេះដល់ពួកជំនុំ (អ្នកជឿ) មានទំនួលខុសត្រូវ ក្នុងការនិយាយដោយ សេចក្តីមេត្តា ដែលមានសុភវិនិច្ឆ័យ និង សេចក្តីក្លាហាន ចូលទៅក្នុងជីវិតរបស់អ្នក ដែលពួកគេរស់នៅក្នុងចំណោមនោះ ។ យើងត្រូវបានគេហៅថា ៖

- សំឡេងនៃក្តីសង្ឃឹម តុល្យការ និងប្រាជ្ញា ។ មិនមែនជាអ្វីដែលធ្វើឱ្យយើងជួប នៅការភ័យខ្លាចមិនសម ហេតុផល និងអាកប្បកិរិយាអវិចារណ៍ ។
- សំឡេងដែលលើកតម្កើងព្រះយេស៊ូវគ្រីស្ទ ហើយប្រកាសដំណឹងល្អអំពីនគរព្រះជាមួយ និង ការអញ្ជើញ ឱ្យមកទទួលយកនៅព្រះគុណ ការអត់ទោស និងក្តីសង្ឃឹមសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ និង ភាពអស់កល្បជានិច្ចក្នុងព្រះនាមព្រះយេស៊ូវ ។
- សំឡេងមួយដែលឮនៅចំពោះមុខបង្គំនៃព្រះរបស់យើង ដោយអំពាវនាវដល់ព្រះនាមរបស់ទ្រង់ ដោយ ដាក់ព្រះគ្រឿងនៅស្ថានសួគ៌ ក្នុងនាមអ្នកដែលបាត់បង់ អស់សង្ឃឹម គ្មានទីពឹង ហើយនិងការភ័យខ្លាចឈរនៅ ក្នុងគម្លាតនៃចន្លោះ ដែលទូលអង្វរនៅក្នុងព្រះនាមព្រះយេស៊ូវ ។

ដូច្នោះ តើអ្វីដែលជាភារន្លើយតបរបស់យើងក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ?

១. ការអធិស្ឋានត្រូវតែជាអាទិភាព

មិនមែនគ្រាន់តែជាការអធិស្ឋានណាមួយទេ ប៉ុន្តែផ្ដោតលើការអធិស្ឋាន ដោយចេតនាស្វែងរក ការអន្តរាគមន៍ពីព្រះ របស់យើងនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង សម្រាប់អ្នកដែលនៅជុំវិញយើង និងសហគមន៍ជំទូលាយ និងប្រជាជាតិនានា ។ សូមចងចាំថា ការអធិស្ឋានដែលជាក់លាក់ នឹងនាំមកនូវចម្លើយដែលជាក់លាក់!

ក៏លីព ៤:៦ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយ សេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពេលពាក្យអរព្រះគុណផង ។ យ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួស លើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ ។

- អធិស្ឋានឱ្យការរីករាលដាលនៃមេរោគនេះបានបញ្ចប់ នឹងអធិស្ឋានសម្រាប់ការប្រោសព្យាបាល និងការជា សះស្បើយដល់អ្នកដែលបានឆ្លងមេរោគនេះ ។
- អធិស្ឋានប្រឆាំងនឹងគ្រោងផែនការណ៍របស់សត្រូវ ការកុហកនៃវិញ្ញាណអាក្រក់ និងព័ត៌មានមិនពិត ដែល លាយឡំជាមួយ នឹងការពិត ដែលបង្កើតការភ័យខ្លាចបន្ថែមទៀត ។
- អធិស្ឋានសម្រាប់ភាពច្បាស់លាស់ ដែលមានប្រសិទ្ធិភាព ដែលមានប្រាជ្ញា និងការសម្រេចចិត្តទាន់ពេល វេលា ដែលអាចធ្វើឡើងដោយអ្នកដឹកនាំ ។
- អធិស្ឋានឱ្យមានរបកគំហើញថ្មី ក្នុងការរុករកនៅដំណោះស្រាយវេជ្ជសាស្ត្រដើម្បីបញ្ឈប់ និងសម្លាប់មេរោគ និងផ្តល់ការការពារប្រឆាំង នឹងការរីករាលដាលបន្ថែមទៀត ឥឡូវនេះ នឹងនាពេលអនាគតទៅមុខ ។

១ ដើម្បីថេ ២:១ ដូច្នោះ ខ្ញុំទូន្មានសេចក្តីនេះជាមុនដំបូងថា ចូរពោលពាក្យអព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន និងពាក្យ ទូលអង្វរឲ្យមនុស្សទាំងអស់ ។

២. កុំអនុញ្ញាតឱ្យការភ័យខ្លាចគ្រប់គ្រងលើអ្នក

ការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងការផ្តល់ព័ត៌មានច្បាស់លាស់ នឹងការណែនាំដែលត្រឹមត្រូវ នឹងការ កំណត់នៅជម្រើសរបស់យើង ។ ការភ័យខ្លាចខ្លះនៅវិចារណញ្ញាណ ដែលបានក្រសោបមនុស្សជាច្រើន នៅលើពិភព លោកនេះ ពីព្រោះការភ័យខ្លាច មិនមែនជាធ្វើជាម្ចាស់ លើជីវិតរបស់អ្នកជឿឡើយ ។ នេះគឺជាពេលវេលាដែលត្រូវខិតចូល ទៅជិត ហើយចូលទៅកាន់តែជ្រៅជាមួយព្រះអម្ចាស់ ។

មានមនុស្សជាច្រើនពួកគេខ្លះខ្លាយ ឬផ្តាច់ទំនាក់ទំនងជាមួយព្រះអម្ចាស់ ពីព្រោះវិបត្តិនេះនឹងក្លាយទៅជាការហៅ ឱ្យភ្ញាក់ឡើង ពីព្រោះសេចក្តីសង្ឃឹមនឹងបណ្តាលឱ្យ ពួកគេត្រឡប់ចូលទៅឯព្រះហស្តនៃព្រះវរបិតា ដែលជាម្នាក់ដែល ស្រឡាញ់ពួកគេ ។ ទ្រង់ជាទីពឹងជ្រករបស់យើង ជាក្តីសង្ឃឹមរបស់យើង និងជាជំនួយរបស់យើង នៅពេលដែលមានតម្រូវ ការ ។

សុភាសិត ១៨:១០ ព្រះនាមព្រះយេហូវ៉ាជាប់មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ ។

១ពេត្រុស ៥:៧ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹង អ្នករាល់គ្នា ។

ព្រះយេស៊ូវទ្រង់ជ្រាបថា ទ្រង់នឹងត្រូវគេឆ្កាងក្នុងពេលឆាប់ៗនេះ ហើយថាពួកសិស្សរបស់ទ្រង់ក៏ នឹងត្រូវប្រឈមមុខនឹង ពេលវេលាដ៏តក់ស្លុតមួយដែរ ទ្រង់បានប្រាប់ពួកគេថាកុំឱ្យភ័យខ្លាច តែត្រូវដាក់ការទុកចិត្តរបស់ពួកគេទៅលើទ្រង់ ។ យើង អាចធ្វើទាំងអស់ដូចគ្នាដែរ ជាមួយនឹងការធានាថា ទ្រង់កំពុងថែរក្សាយើងទាំងអស់គ្នា ។

យ៉ូហាន ១៤:១ កុំឱ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ ។

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនចង់មើលងាយ ឬប្តោលទោសដល់អ្នកដែលភ័យខ្លាចនោះឡើយ ពីព្រោះសម្រាប់ពួកគេ ការគំរក់ហែងនេះគឺពិតប្រាកដណាស់ ។ កុំបារម្ភដែលធ្វើឱ្យមានកង្វល់ ដែលក្លាយទៅជា ការភ័យខ្លាចមិនសមហេតុផល ។ ខ្ញុំដឹងថាការភ័យខ្លាចមិនសមហេតុផល គឺជាអ្វី? ។ ក្នុងនាមខ្ញុំជាក្មេងជំទង់ម្នាក់ ដែលមិនទាន់ស្គាល់ព្រះអម្ចាស់ ខ្ញុំតែង តែប្រឈមមុខ នឹងស្ថានភាពដែលបង្កនៅ ការភ័យខ្លាចនៅក្នុងខ្ញុំធ្វើឱ្យខ្សោយ ដែលជាការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង ដែល ធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងណាស់ ។

ទំនុកជំកើង ៩១:៦ ឬសេចក្តីវេទនាដែលតែងមាននៅក្នុងទីងងឹត ឬសេចក្តីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង ។

ទំនុកជំកើង ៥៥:២២ ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្ស សុចរិតត្រូវផ្តើរឡើយ ។

៣. ដើរនៅក្នុងប្រាជ្ញា

ប្រើប្រាស់ប្រាជ្ញារបស់ព្រះ ។ កុំភ័យស្លន់ស្លោ! ការអនុវត្តអនាម័យឱ្យបានត្រឹមត្រូវ នឹងធម្មតាគួរតែត្រូវបានអនុវត្ត តាមធម្មតា ចំពោះអ្នកដែលបានឆ្លង ឬក៏មិនទាន់ឆ្លងជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយ ឬជំងឺឆ្លងផ្សេងៗទៀត ។ ត្រូវលាងដៃ ឱ្យបានហ្មត់ចត់ និងទៀងទាត់ ខ្ទប់មាត់របស់យើងឱ្យបានត្រឹមត្រូវ នៅពេលដែលយើងក្អក ឬក៏ណ្តាស់ និងត្រូវតែនៅឱ្យឆ្ងាយ ពីគេដើម្បីកុំ ឱ្យយើងចម្លងមេរោគទៅអ្នកដទៃផ្សេងទៀត គួរតែជាការឆ្លើយតបនៅបទដ្ឋានរបស់យើង ចំពោះជំងឺណាមួយ។

ដូច្នេះ សូមអនុវត្តតាមគោលការណ៍ អនាម័យល្អជាមូលដ្ឋាននៃការលាងដៃឱ្យបានទៀងទាត់បំផុត ហូបឱ្យបានត្រឹមត្រូវ ហើយកុំធ្វើការងារឱ្យហួសកម្លាំង ដូច្នេះប្រព័ន្ធការពាររបស់អ្នកមិនចុះខ្សោយទេ ។ សូមចងចាំថា ភាពតានតឹង និងការថប់ បារម្ភអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ ។

ចៀសវាងការទាក់ទងជាមួយអ្នក ដែលអ្នកដឹងថាមានមេរោគកូរ៉ូណា ។ ប្រសិនបើ អ្នកទាក់ទងជាមួយមនុស្សដែលមានមេ រោគជាបន្តបន្ទាប់នោះ គឺខ្លួនឯងនៅដាច់ដោយឡែកហើយរង់ចាំមើលថា តើអ្នកបានឆ្លងមេរោគហើយ ឬនៅ ។ ធ្វើតាម ដំបូន្មានបច្ចុប្បន្ននៃនិន្នាការ ហើយនិងសុំការព្យាបាលមកពីព្រះ ។

សុភាសិត ១៣:១៤ ឱវាទរបស់អ្នកប្រាជ្ញជានិច្ចនៃជីវិត សំរាប់ឱ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់ ។

គ្មានការសង្ស័យថានឹងបន្តភាពផ្តួសផ្តាស អាកប្បកិរិយាមិនសមហេតុផល ការថប់បារម្ភ និងការភ័យស្លន់ស្លោនៅក្នុងសហ គមន៍ ។ សម្រាប់យើងដែលជារឿយ យើងមិនត្រូវអនុញ្ញាតឱ្យភាពភ័យខ្លាចមកបញ្ជាយើងទេ ប៉ុន្តែ តាមរយៈជំនឿ និងប្រាជ្ញា ខ្ញុំជឿថាយើងអាចរក្សាភាពស្មោះត្រង់របស់យើងបាន ដោយបន្តធ្វើអ្វីដែលយើងដឹងថា ជារឿងត្រឹមត្រូវ ដែលត្រូវធ្វើ ។

យ៉ាកុប ៣:១៧-១៨ តែប្រាជ្ញាដែលមកពីស្ថានលើនោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា នឹងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង ។^{១៧} ផលនៃសេចក្តីសុចរិត នោះបាន ព្រោះចុះដោយសេចក្តីមេត្រី សំរាប់ពួកអ្នកដែលរកសេចក្តីមេត្រីនោះឯង ។

៤. និយាយដោយក្លាហាននិងអរណិតរោស្យ៖

ដូចដែលបានរៀបរាប់ខាងលើ អ្នកជឿត្រូវតែត្រៀមខ្លួនដើម្បីនិយាយចេញ ដើម្បីក្លាយជាសំឡេង ។ យើងអាចនាំ មកនូវសំឡេងសមហេតុផល នឹងក្តីសង្ឃឹមនៅក្នុងពេលវេលាជំនឿ និងគាល់បាកនេះ ។ សេចក្តីជំនឿ សេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ គឺជាព្រះបន្ទូលដ៏អស់កល្បទាំងបីនេះ និងសកម្មភាពដែលពួកគេជំរុញ ត្រូវតែមានទំនាក់ទំនងគ្នា នៅក្នុង រាល់ការអធិប្បាយ ដែលបានអធិប្បាយ និងនៅគ្រប់ការសន្ទនាដែលសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយអ្នកជឿផ្សេងៗ ទៀត ឬអ្នកមិនជឿគឺដូចគ្នាដែរ ។

សេចក្តីសង្ឃឹមពិតប្រាកដតែមួយគត់ ដែលយើងទាំងអស់គ្នាធ្វើសម្រាប់ដំណឹងល្អអំពីព្រះនគររបស់ព្រះ ។ សេចក្តីប្រកាស របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់យើង គឺជាព្រះអម្ចាស់ គឺជាអ្នកព្យាបាល ហើយនិងជាស្តេច នឹងយាងមក ក្នុងពេលឆាប់ៗនេះ ធ្វើជាស្តេច ។ ពួកបរិសុទ្ធ និងអ្នកជឿលើព្រះយេស៊ូវ យើងគឺជាសំឡេង ដែលជាសំឡេងតែមួយគត់ដែល អាចនាំមកនូវក្តីសង្ឃឹមដ៏ពិត និងការព្យាបាលពិតប្រាកដទៅកាន់ពិភពដ៏ធំ និងការអស់សង្ឃឹម សម្រាប់ពិភពលោកនេះ ។

ពួកចៅហ្វាយ ១:៣ នោះពួកយូដាក់និយាយទៅពួកស៊ីម៉ូនជាបងប្អូនថា សូមឡើងទៅឯស្រុកជាចំណែកខ្ញុំ ជាមួយនឹងខ្ញុំចុះ ដើម្បីច្បាំងនឹងសាសន៍កាណាន នោះយើងនឹងទៅឯស្រុក ជាចំណែករបស់បងប្អូន ជាមួយនឹងបងប្អូនដែរ ដូច្នោះពួកស៊ីម៉ូន ក៏ព្រមទៅជាមួយ ។

តើអ្វីទៅជាសោកនាដកម្ម ប្រសិនបើយើង គឺជាពួកជំនុំនៃព្រះដែលនៅស្ងៀមនៅពេលនេះ នៅពេលដែលពិភពលោកកំពុង មានភាពច្របូកច្របល់ពិតប្រាកដ ។ ក្នុងពេលវេលាដ៏ល្អ នឹងក្នុងពេលវេលាដ៏អាក្រក់ យើងនៅតែជាអ្នកថែរក្សាសេចក្តីពិត ដែលត្រូវតែប្រកាស ។

កូលុំស ៤:៥-៦ ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលែយកឱកាសឲ្យទាន់ពេលផង ៦ ចូរឲ្យពាក្យសំដីរបស់អ្នករាល់ គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនីមួយៗ ។

៥. ព្រះរបស់យើងជាជម្រករបស់យើង

ទ្រង់គឺជាកន្លែងទីពឹងពំនាក់របស់យើង ហើយនៅគ្រប់ពេលវេលា និងរាល់ពេលមានវិបត្តិព្រះអម្ចាស់ទ្រង់ជាជំនួយ របស់យើង ។ ទ្រង់គឺជាម្នាក់ដែលយើងងាកទៅទ្រង់ ។

ទំនុកជំកើង ៩១:២ ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំ ហើយ ទូលបង្គំទុកចិត្តនឹងទ្រង់ ។

មិនថាយើងមានសុខភាពល្អ ឬឈឺនោះទេ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ និងជាអ្នកប្រោសឱ្យជា ។ ព្រះគម្ពីរបានប្រកាសយ៉ាង មធ្យត និងការសន្យាច្បាស់លាស់ សម្រាប់យើងនៅក្នុងព្រះគ្រីស្ទ ។

២កូរិនថូស ១:២០ ដ្បិតទោះបីមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ» ក្នុងទ្រង់ ហើយ «អា ម៉ែន» ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា ។

ដោយសារតែយើងបានជឿជាក់ ជាក់ការទុកចិត្តលើទ្រង់ នឹងជំហររបស់យើង គឺ “ ជំនឿដែលមិនភ័យខ្លាច ” ។ ត្រូវបានគេ និយាយអំពីអ្នកខ្លះ ថា ពួកគេមានគំនិតដូចស្ថានសួគ៌ ដែលពួកគេគ្មានប្រយោជន៍លើផែនដីទេ ។ ប្រហែលនោះ ជាការពិត នៅក្នុងករណីខ្លះ ។ ទោះយ៉ាងណាក៏ដោយ សូមអនុញ្ញាតឱ្យខ្ញុំនិយាយការនេះ ៖ ប្រសិនបើយើង មិនមានគំនិតនៅស្ថាន សួគ៌ទេ នោះយើងនឹងគ្មានប្រយោជន៍លើផែនដីទេ ។ យើងត្រូវតែជាវីងមាំ និងក្លាហាន នៅពេលជួបនៅបញ្ហា ។ យើងមិន ត្រូវខ្មាស់អៀនចំពោះសេចក្តីសង្ឃឹមដែលមានទំនុកចិត្តរបស់យើង ហើយនិងជឿជាក់ទុកចិត្ត លើព្រះដែលជាទីពឹងពំនាក់ ជាក្តីសង្ឃឹមរបស់យើង ។

សុភាសិត ២៤:១០ បើឯងអស់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ ។

៦- ធ្វើជាពលរដ្ឋដែលមានទំនួលខុសត្រូវ

កាលពីពេលថ្មីៗនេះ ខ្ញុំបានត្រលប់មកផ្ទះវិញពីដំណើរទៅកាន់អាស៊ីអាគ្នេយ៍ ខណៈដែលខ្ញុំកំពុងធ្វើដំណើរទៅកាន់ ប្រទេសមួយដែលមេរោគកំពុងរីករាលដាល ហើយការប្រកាសរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនោះ គឺមិនពិត នឹងគ្រោះថ្នាក់ ។ ខ្ញុំមិនមានការព្រួយបារម្ភខ្លាំង អំពីការឆ្លងវីរុសនេះទេ ពីព្រោះខ្ញុំបានជួបប្រទះ នឹងដំងើមួយចំនួនធ្ងន់ធ្ងរខ្លះ ក្នុងរយៈពេល

២៥ ឆ្នាំចុងក្រោយនៃការធ្វើដំណើរទៅអាស៊ី ប៉ុន្តែមិនបាននាំមកផ្ទះវិញទេ ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំបានជ្រើសរើសមក ផ្ទះវិញមុនពេល ខ្ញុំក៏ពិចារណាទាក់ទងនៅពេលខ្ញុំត្រលប់មកវិញ នឹងបញ្ហាដែលអាចកើតមាននៅក្នុងប្រទេសបែបនេះ ។

ឥឡូវនេះរដ្ឋាភិបាលនៅក្នុងពិភពលោក ជាច្រើនកំពុងដាក់ចេញវិធានការ ប្រកបដោយប្រាជ្ញា និងយ៉ាងម៉ឺងម៉ាត់ណាស់ ដើម្បីព្យាយាមកាត់បន្ថយនៅ ការរីករាលដាលនៃមេរោគ ។ យើងក៏ត្រូវ ត្រូវតែមើលឱ្យឃើញថា កំពុងធ្វើអ្វីដែលត្រឹមត្រូវ ដោយមិនចុះចាញ់នៅភាពភ័យខ្លាច ។ យើងអរគុណព្រះចំពោះមេដឹកនាំ ដែលមានការទទួលខុសត្រូវខ្ពស់ ថា តើពួកគេជា មនុស្សដែលមានជំនឿ ឬអត់ ។ យ៉ាងណាក៏ដោយ ជំនឿរបស់យើង មិនស្ថិតនៅលើមនុស្សទេ គឺជឿលើព្រះដែលមានព្រះ ជន្មរស់ និងសេចក្តីពិត និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។

ព្រះនៃយើងទាំងអស់គ្នា ទ្រង់សោយរាជ្យ ទ្រង់មិនបោះបង់ចោលការបង្កើតរបស់ទ្រង់ឡើយ ហើយនិងទ្រង់គ្មានបំណង បោះបង់ចោលអ្នកដែលអំពាវនាវដល់ទ្រង់ ក្នុងនាមព្រះយេស៊ូវឡើយ ។

ទំនុកជំកើង ៩១:៩ ពីព្រោះឯងបានថា ព្រះយេស៊ូវជាទីពឹងជ្រកនៃឯង គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង ។

ជាមុខបញ្ចប់ - ការប្រមូលផល នៅតាមមាត់ទ្វាររបស់យើងម្នាក់ៗហើយ

ផែនដីទាំងមូលកំពុងរង្គោះរង្គើ ជាអ្វីដែលមិនបានឃើញ ឬជួបប្រទះចាប់តាំងពីសង្គ្រាមធំៗ នៅសតវត្សចុងក្រោយ ។ នៅក្នុងពេល នៃភាពមិនច្បាស់លាស់ នេះមានរឿងមួយដែលពិតប្រាកដ ។ យើងទាំងអស់គ្នា ដែលជាពលរដ្ឋនៃនគរព្រះ ដែលមិនអាចរង្គោះរង្គើបានឡើយ ។

ហេព្រើរ ១២:២៨ ដូច្នោះ ដែលទទួលនគរ១ដឹកក្រើកញ្ជួយពុំបាន នោះត្រូវឲ្យយើងដឹងគុណ ដែលដោយសារសេចក្តីនោះ យើងនឹងបំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចដល់ទ្រង់ ។

ជំនឿ និងការទទួលខុសត្រូវ ព្រះរបស់យើងចំពោះបញ្ហារបស់នេះ ហើយជាការពិតទៅវិបត្តិនីមួយៗ គួរតែជាសញ្ញាមួយ សម្រាប់អ្នកមិនជឿថា មានវិធីប្រសើរជាង ក្នុងការរស់នៅ ហើយសេចក្តីសង្ឃឹមនោះមិនស្លាប់ទេ ។ យើងត្រូវតែជាសំឡេងនៃ ហេតុផល និងក្តីសង្ឃឹម ។ ពិភពលោកនេះត្រូវការយើងទាំងអស់គ្នា ។

១ពេក្រស ៣:១៥ ដើម្បី ក្រែងខ្ញុំក្រមក នោះឲ្យអ្នកបានដឹងពីរបៀបយ៉ាងណា ដែលគួរប្រព្រឹត្តក្នុងដំណាក់នៃព្រះ គឺក្នុងពួក ជំនុំនៃព្រះដ៏មានព្រះជន្មរស់ ដែលជាសសរ ហើយជាជើងចូលរបស់សេចក្តីពិត ។

ការប្រមូលផលនៅពេលឡើយ!

ការប្រមូលផលនៅព្រលឹងរាប់លានពាន់ ដែលមនុស្សជាច្រើនបាននិយាយ ហើយកំពុងអធិស្ឋានសុំ នោះកំពុងត្រូវ បានរៀបចំ ។ នៅឆ្នាំ ២០១៣ បុរសនៃសេចក្តីអធិស្ឋានមួយលាននាក់ ត្រូវបានបង្កើតឡើងដោយគិតពី ការប្រមូលផលនេះ ។ នៅក្នុងពិភពមួយដែលពហុមនុស្សបាត់បង់ និងបាត់បង់ក្តីសង្ឃឹម តែនៅមានជាគ្រាប់ពូជដែលសល់នៃភាពអស់កល្បជា និច្ច ។ វាបានរំលឹកមនុស្សគ្រប់គ្នា សូម្បីតែចិត្តដែលរឹង ហើយពិបាកបំផុតយ៉ាងណាក៏ដោយ ក៏មានអ្វីដែលល្អជាង ប្រសើរ ជាង ដែលអាចឈោងចាប់បានដែរ ។ ការល្អកាន់តែប្រសើរបានមកដល់ហើយ ។ វាគឺស្ថិតនៅក្នុងនគរព្រះ៖ កន្លែងដែល ពេញដោយព្រះគុណ សេចក្តីស្រឡាញ់ និងសន្តិភាពបរិបូរណ៍ ដោយជាកន្លែងនៃក្តីសង្ឃឹមពិត និងជីវិត ។

ម៉ាថាយ ៩:៣៦-៣៨ ^{៣៦}កាលទ្រង់ឃើញបង្កូងមនុស្សហើយ នោះមានព្រះហឫទ័យក្នុងអាណិតដល់គេ ដ្បិតគេលឿយហើយខ្ចាត់ខ្ចាយ ដូចបង្កូងចៀម ដែលឥតអ្នកគង្វាល ^{៣៧}បានជាទ្រង់មានបន្ទូលទៅពួកសិស្សថា ចំរុតជំណាស់ តែមានអ្នកច្រូតតិចទេ ^{៣៨}ដូច្នោះ ចូលសូមអង្វរដល់ព្រះអម្ចាស់នៃចំរុត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរុតទ្រង់ ។

ដូចដែលខ្ញុំបាននិយាយពីមុនមកហើយ សូមកុំឱ្យយើងខកខានឱកាសរបស់យើង ដើម្បីក្លាយជាសំឡេង ៖ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ ការអាណិតអាសូរ និងការខ្វល់ខ្វាយ ហើយនិងការនាំសារនៃដំណឹងល្អតាមរយៈព្រះបន្ទូល និងសកម្មភាពរបស់យើងទៅកាន់អ្នកដែលនៅជុំវិញយើងទាំងអស់គ្នា នៅក្នុងព្រះនាមព្រះយេស៊ូវ ។ អាម៉ែន!